



អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា  
Extraordinary Chambers in the Courts of Cambodia  
Chambres Extraordinaires au sein des Tribunaux Cambodgiens

E 20

ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០០៩

Declassified to Public  
06 September 2012

សូមគោរពជូន

លោកចៅក្រមនៃអង្គបុរេជំនុំជម្រះ

ឯកសារបានបញ្ជាក់តាមច្បាប់ខ្មែរ CERTIFIED COPY/COPIE CERTIFIÉE CONFORME
ថ្ងៃ ខែ ឆ្នាំ នៃការបញ្ជាក់ (Certified Date/Date de certification): ..... 11 ..... 03 ..... 2009 .....
មន្ត្រីទទួលបន្ទុកសំណុំរឿង/Case File Officer/L'agent chargé du dossier: UCA APUN

កម្មវត្ថុ: តារាងព័ត៌មានស្តីពីការបកប្រែដែលបានកែសម្រួល

យោង: -សំណុំរឿងលេខ 001/18-07-2007-ECCC/TC

-ដីកាសម្រេចស្តីពីសិទ្ធិនិងកាតព្វកិច្ចរបស់ភាគីទាក់ទងនឹងការបកប្រែ ចុះថ្ងៃទី ១៩ ខែ មិថុនា

ឆ្នាំ ២០០៨ (ដីកាស្តីពីការបកប្រែ)

-លិខិតរបស់ផ្នែកគ្រប់គ្រងតុលាការស្តីពីតារាងព័ត៌មានស្តីពីការបកប្រែភាសា ចុះថ្ងៃទី ២៤

ខែ ធ្នូ ឆ្នាំ ២០០៨ ។

តាមកម្មវត្ថុនិងយោងខាងលើ ផ្នែកគ្រប់គ្រងតុលាការសូមដាក់ជូនលោកចៅក្រមនូវតារាងព័ត៌មានស្តីពីការបកប្រែដែលបានកែសម្រួល ដូចដែលបានលើកឡើងក្នុងលិខិតរបស់ផ្នែកគ្រប់គ្រងតុលាការចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០០៨ ។ តាមការអនុវត្តន៍ដូចគ្នាជាមួយនឹងតារាងព័ត៌មានលើកមុន យើងខ្ញុំសូមភ្ជាប់ជូនមកជាមួយនូវតារាងព័ត៌មានស្តីពីការបកប្រែដែលបានកែសម្រួល ដូចខាងក្រោម:

- ផ្នែក ក: សំណើសុំបកប្រែដែលមានកំណត់កាលបរិច្ឆេទបញ្ចប់ត្រឹមថ្ងៃ ឬ មុនថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០០៩ ។
- ផ្នែក ខ: រាល់សំណើសុំបកប្រែផ្សេងៗទៀតដែលកំពុងរង់ចាំការបកប្រែ ។
- ផ្នែក គ: ឯកសារដែលបានបកប្រែរួច ចាប់តាំងពីក្រោយពេលដាក់របាយការណ៍លើកមុន

ដូចដែលធ្លាប់បានអនុវត្តកន្លងមក ផ្នែកគ្រប់គ្រងតុលាការ តែងតែស្នើសុំដល់ភាគីទាំងអស់ឱ្យផ្តល់ដល់យើងខ្ញុំនូវឯកសារស្នើសុំបកប្រែបន្ថែមទៀត បើមាន ឬ អាទិកម្មនៃឯកសារដែលកំពុងស្នើសុំបកប្រែ ។

សូមលោកចៅក្រមមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ ។

ឯកសារដើម ORIGINAL DOCUMENT/DOCUMENT ORIGINAL
ថ្ងៃ ខែ ឆ្នាំ ទទួល (Date of receipt/Date de réception): ..... 06 ..... MAR ..... 2009 .....
ពេលវេលា (Time/Heure): ..... 15:30 .....
មន្ត្រីទទួលបន្ទុកសំណុំរឿង/Case File Officer/L'agent chargé du dossier: C.A. Jay

ប្រធានផ្នែកគ្រប់គ្រងតុលាការ